



## សិក្ខាសាលាបណ្តុះបណ្តាល និងសាកល្បង

កាលពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ខុមហ្វ្រែលបានរៀបចំសិក្ខាសាលាបណ្តុះបណ្តាល និងសាកល្បងមួយ ដែលធ្វើនៅឯការិយាល័យអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលមានអ្នកចូលរួមជាយុវជនចំនួន២៥នាក់ (៨នាក់ជាស្ត្រីវ័យក្មេង) ។ សិក្ខាសាលានេះ មានគោលបំណង ដើម្បីធ្វើការសាកល្បងការប្រើប្រាស់ និងមុខងាររបស់វេទិកាអនឡាញ ទទួលបានជាមតិយោបល់ពីយុវជនត្រឡប់មកវិញ និងដើម្បីបង្កើតប្លង់យុទ្ធនាការ និងផែនការសំរាប់ដំណាក់កាលបន្ទាប់។ ជាលទ្ធផលក្នុងរយៈពេល៤ថ្ងៃ អត្តសញ្ញាណរបស់វេទិកាអនឡាញត្រូវបានកំណត់ រួមមានឈ្មោះវេបសាយ (សំលេងយុវជន) ពណ៌ចំនួន៤ ដែលសំរេចរើសយកមកប្រើរួមមានពណ៌ស ទឹកក្រូច ខៀវ និងបៃតង ពាក្យស្លោក៖ រួមគ្នាដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន និងវេបសាយ៖ [www.yvkhmer.org](http://www.yvkhmer.org)។ លើសពីនេះទៅទៀត យើងបានជួយយុវជនដើម្បីបង្កើតយុទ្ធនាការរបស់ពួកគេ។

Vision : A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.

ទស្សនៈវិស័យ ៖ ដើម្បីការបោះឆ្នោតឱ្យមានគុណភាព ដែលប្រកបដោយប្រសិទ្ធភាព និងគុណភាព ប្រជាធិបតេយ្យ។



## Training and Testing Workshop

On 06<sup>th</sup>-09<sup>th</sup> April 2015, COMFREL conducted a Training and Testing Workshop with 25 participants (8 female), all youth at Youth Resource Development Program's (YRDP) office. The main purpose was to test the first vision of the platform on usability and functionalities and to get feedback from youth groups, to create a campaign guideline and work plan for the next phase. In terms of results from 4-day workshop, the platform identity was finalized including the website's name: "Youth's Voice", four colours in layout website including white, orange, blue and green were chosen, and the slogan: "Together for Change" and the URL: [www.yvkhmer.org](http://www.yvkhmer.org). In addition, we assisted the youths to create their campaign.